

មើលេក កុំថា ដូច ?

មែន ជា ស្ថាប័ន ដើម្បី ធានា យុត្តិធម៌ ដល់ ប្រជាពលរដ្ឋ នោះ ទេ, ដូច្នោះ កិម សុខា ដឹងច្បាស់ថា រឿងក្តី របស់គាត់ វា គ្រាន់តែ ជា រឿងល្មោន នៃ យុត្តិវិធី ដែល គាត់ សុខចិត្ត ដើរតួម្នាក់, ថ្វីបើ គាត់ បានចូលសម្តែង ពីព្រោះ គាត់ ថា គ្មាន ជំរើស តែ ច្បាស់ជា អស់ជនខ្មែរ មើលឃើញថា ជា តួកំប្លែង សំរាប់ លំអ ឆាកល្ខោន របស់ ហ៊ុន សែន តែប៉ុណ្ណោះ។ ប៉ុន្តែ លោក កិម សុខា ជា នយោជន ជើងចាស់ និង មាន ការពិសោធន៍ ម្នាក់ មាន បារម្ភនា « មិនខ្លាច, មិនចុះចូល » បែរ ជា គាត់ ធ្វើផ្ទុយពីអ្វី ដែល គាត់ គិត។ ពីព្រោះ សម្តី របស់គាត់ គឺ ជា សំនៀង គ្មាន សារជាតិ នោះឯង។ ជាការពិត, ការភ័យខ្លាច វា ជា ប្រតិកម្ម នៃ មនុស្សលោក, រីឯ សេចក្តីក្លាហាន វា ជា សេចក្តីសម្រេចចិត្ត មុត របស់ អ្នកប្រយុទ្ធ, ដូច្នោះ នៅចំពោះមុខ អន្តរាយ ជិតមក ដល់, បច្ចុប្បន្ន មាន ការភ័យខ្លាច ជា ការធម្មតា, រីឯ ឯកឧត្តម វិញ ប្រកាសថា ខ្លួន ជា អ្នកតស៊ូនយោបាយ មិនយក សេចក្តី ក្លាហាន ជា ចលករ នៃ ទឹកចិត្ត ហើយ ថ្លែងថាខ្លួន គ្មាន ជម្រើស, ដេកផ្លូវចង្ក្រាង⁴ សោយសុខ ពីករុណា របស់ ហ៊ុន សែន តែ និយាយថា ខ្លួន ត្រូវ គេ វាយឱ្យដួលបះដើងច្រងាង ប្រាប់⁵ ជាន់ នៅក្រោម ដំបូល នៃ ព្រះរាជាណាចក្រ កម្ពុជា, អូយ ! តើ ជា ព្រះនគរ របស់ អុង ណាមួយ ? វាមិនមែន ធម្មតាទេ។

⁴ ចង្ក្រាង : កិ. ដេកផ្លូវដៃ បោះដើងស្រទាង។
⁵ ប្រាប់ : អំណាចភ័យ។